

អេម៉ាណូអែល

សំលេងពីព្រះសហគមន៍កាតូលិក

FM: 91 Mhz ខេត្តបាត់ដំបង

៧:៣០ នាទី រៀនរាល់ល្ងាចថ្ងៃសៅរ៍

FM: 88 Mhz ខេត្តកំពង់ធំ

១២:៣០- ១:៣០ នាទី រៀនរាល់ល្ងាចថ្ងៃសៅរ៍

FM: 102.5 Mhz ខេត្តសៀមរាប

១០:០០-១១:០០ នាទី រៀនរាល់ថ្ងៃសៅរ៍



ការិយាល័យផ្សព្វផ្សាយព័ត៌មាន ព្រះសហគមន៍ កាតូលិក រតនៈ



- បំបែកឯកសារពី VHS ទៅ DVD ទៅ VCD
 - បំបែកចម្លើយពី កាសែតចម្លៀង ទៅ CD
 - បង្កើតឯកសារវីឌីអូ សំរាប់ លោកឪពុក បងស្រី បងប្រុស។
- ទំនាក់ទំនង ០៩២ ៦០៩ ៨២៨

ព័ត៌មានប្រចាំខែ ភូមិភាគ បាត់ដំបង

- ថ្ងៃទី១៣ មេសា: មានអភិបូជា ពេលល្ងាចដើម្បីអបអរសាទរនៃបុណ្យចូលឆ្នាំខ្មែរ នៅព្រះសហគមន៍ប្រាបវាល។
- ថ្ងៃទី០៨ មេសា: ប្រជុំយុវជនក្នុងរដូវអប់រំពិសេស នៅព្រះសហគមន៍ កំពង់ឆ្នាំង។
- ថ្ងៃទី១៧.១៨.១៩ មេសា មានក្រុមសន្តវាំងសងខ្ចីប៉ូល នៃព្រះសហគមន៍ ស្វាយស៊ីសុផុន បាត់ដំបង ប៉ោយប៉ែត ប៉ៃលិន សៀមរាប ព្រៃកទាល់ ព្រៃប្រសំនិងតាអំ បានរួមគ្នាធ្វើសំណាក់ធម៌ ពិភពជាអ្នកណែនាំ។ សំណាក់ធម៌នេះដឹកនាំដោយលោកឪពុកវ៉ាចិត បងស្រី មែកស៊ី បង ជុន ដែរមានទីតាំងនៅព្រះសហគមន៍ តាអំ។


ល្បែងកំណត់

សូមសង្កេត មើលមាន ចំនុច ៨ ដែលខុសគ្នា



រតនៈ

RATTANAK



មហាគ្រួសារព្រះសហគមន៍
កាតូលិក
Our Family

ព័ត៌មានព្រះសហគមន៍កាតូលិក ភូមិភាគបាត់ដំបង

ប្រចាំខែ មេសា ឆ្នាំ ២០១២ លេខ ៣៨

ពិធីលាងទឹកដៃជាការបំរើគ្នានៅវិញ្ញាណទេវមក

មាតិកា



• ការកម្មវិធីលុបបំបាត់គ្រាប់មីន ទំព័រ ២

• ការសំណាក់ធម៌ធ្វើឱ្យយើងចេះអធិដ្ឋាន ទំព័រ ៣

• បុណ្យបោះភ្លើងជាបុណ្យលើកកម្ពុជា ព្រះយេស៊ូ ជាព្រះបាទជាតិទ ទំព័រ ៤-៥

ទំព័រ ៦

កម្មវិធីលុបបំបាត់គ្រាប់មីន



Photo: An RittyRath

ដោយ: មុយ សាម៉េត

ជាការពិតណាស់ប្រជាជន ដែលរស់នៅជុំវិញពិភពលោក រមែងតែងតែជួបប្រទះនឹងសង្គ្រាម ដែលបានបន្តលំហូរទុកនូវគ្រាប់មីន ដែលមាននៅលើផ្ទៃដី ដោយហេតុធ្វើឲ្យ មានប្រជាជនរងគ្រោះថ្នាក់ ជាច្រើនដោយសារគ្រាប់មីននេះ រហូតដល់ថ្នាក់បាត់បង់ជីវិត ឬពិការទៀតផង។

កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១២ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង មានកម្មវិធីមួយដែលមានឈ្មោះថា "ការលុបបំបាត់គ្រាប់មីន"។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលុបបំបាត់គ្រាប់មីន ដែលមាននៅជុំវិញពិភពលោក ដែលរងគ្រោះដោយសារគ្រាប់មីន ហេតុនេះហើយបានជាយើងបង្ហាញជើងម្ខាង ដោយលើកជើងខាឡើង ដែលបញ្ជាក់ពីការគាំទ្រលុបបំបាត់គ្រាប់មីន និងគ្រាប់មីនទាន់ផ្ទះ។ កម្មវិធីនេះមានការចូលរួមពីមណ្ឌល អារ៉ូបពេ

លោកអភិបាល គឺគេ លោកបូជាចារ្យ ព្រមទាំងបងប្អូនជាគ្រីស្ទបរិស័ទ និងបងប្អូនជាជនពិការជាច្រើនទៀតផង។ លោកអភិបាល គឺគេ បានមានប្រសាសន៍ថា "នៅក្នុងថ្ងៃនេះយើងមានចំនុចបួន អោយយើងរួមគ្នាពេលណា ដែលយើងគិតអំពីការបំបាត់មីន យើងត្រូវគិតអំពីការបោសសម្អាតគ្រាប់មីនចេញពីផ្ទៃដី និងជួយអ្នករងគ្រោះដោយសារគ្រាប់មីន និងចូលរួមក្នុងយុទ្ធនាការណា ការបំបាត់គ្រាប់មីននិងគ្រាប់បំប៉ី"។ ស្របពេលនោះដែរ លោកបូជាចារ្យ ហ្គាប៊ី បានមានប្រសាសន៍ថា "ខ្ញុំសុំនិយាយការសម្អាតគ្រាប់មីន ពីព្រោះដីសម្រាប់ប្រជាជន គឺសំខាន់ណាស់ក្នុងការប្រកបរបរកសិកម្ម និងដំណាំផ្សេងៗ ប៉ុន្តែស្រែសិនបើនៅក្នុងដីមានគ្រាប់មីន នឹងអាចធ្វើឲ្យគ្មានសុវត្ថិភាព ដល់ប្រជាជនក្នុងការប្រកបរបរកសិកម្ម និងធ្វើស្រែចម្ការ។ ដូច្នេះយើងត្រូវជួយគ្នាក្នុងការសម្អាតគ្រាប់

មីន ដែលយើងកំពុងរស់នៅដោយចូលរួមសហការជាមួយអាជ្ញាធរដែនដី ដែលពាក់ព័ន្ធក្នុងការសម្អាតគ្រាប់មីន និងគ្រាប់បំប៉ីជាពិសេសគឺ អង្គការ ស៊ីម៉ាក់"។ ក្នុងនោះដែរលោកពូ សូ ជាតំណាងអោយ ជនពិការទាំងអស់បានមានប្រសាសន៍ ក្នុងកម្មវិធីនោះថា "ក្នុងនាមខ្ញុំ ជាជនពិការម្នាក់ ខ្ញុំសូមលើកទឹកចិត្ត ទោះបីយើងជាជនពិការមែនពិត ក៏ប៉ុន្តែយើងអាចធ្វើអ្វីៗដូចគេឯងធម្មតាដែរ"។ លោកពូបានបន្តទៀតថា "ក្នុងនោះយើងចង់ជួបអ្នកពិការនៅក្នុងភូមិ ទី១យើងចុះជួបជាមួយជនពិការស្វែងរកមធ្យោបាយ និងជំនាញផ្សេងៗ ដើម្បីជួយជនពិការឲ្យមានការងារធ្វើ ដូចមនុស្សធម្មតាដែរ"។ ក្នុងកម្មវិធី លុបបំបាត់គ្រាប់មីននេះ ក៏មានបងប្អូនជាជនពិការតំណាងឲ្យជនពិការទាំងអស់ បានមានប្រសាសន៍ថា "ទោះជាយើងពិការ សូមយើងកុំអស់សង្ឃឹម ត្រូវចេះតស៊ូក្នុងឆាកជីវិតជាជនពិការ ដូចជាពួកខ្ញុំអាចធ្វើអ្វីៗដូចមនុស្សធម្មតាដែរ ដូចជាការរៀន លេងកីឡា និងធ្វើអ្វីៗទៀត ដោយសមត្ថភាពផ្ទាល់ខ្លួនបានពីការតស៊ូ ពីឆាកជីវិតជាជនពិការ"។ ចុងក្រោយនៃកម្មវិធីនេះ ក៏មានការបង្ហោះបោងបោង ដោយមានសរសេរអក្សរ នៅក្នុងរូបភាពជនពិការ ដើម្បីចូលរួមក្នុងការលុបបំបាត់គ្រាប់មីន ដែលនៅជុំវិញពិភពលោកទាំងមូល អោយក្លាយទៅជាពិភពលោកដែរមានសន្តិភាព។

សន្តិ ថេវេសា នៅក្រុង លីស៊ីយ៉េ

ក្នុងរតនៈលេខមុន យើងបានស្គាល់ សន្តិ ថេវេសា នៅក្រុង លីស៊ីយ៉េ រីឯលេខនេះគឺ យើងបន្តអាននូវប្រវត្តិ របស់សន្តិ ថេវេសា បន្តទៀត។ តើ ថេវេសា យល់ថាខ្លួនឯងជាមនុស្សបែបណា? តើ ថេវេសា ស្រឡាញ់ព្រះជាម្ចាស់យ៉ាងណា ហើយនាងចង់ក្លាយជាអ្វី? ដូចនេះសូមអានក្នុងអត្ថបទខាងក្រោម នេះទាំងអស់គ្នា។

ប៉ុន្តែពេលនាងខ្ញុំ ប្រៀបប្រដូចខ្លួនខ្ញុំ និងសន្តបុគ្គល ប្រៀបប្រដូចជាភ្នំមួយដ៏ខ្ពស់ និងគ្រាប់ខ្សាច់ដ៏ល្អិតតូចមួយ»។ «ចំពោះនាងខ្ញុំវិញ ព្រះជាម្ចាស់ចង់អោយខ្ញុំដើរតាមផ្លូវដ៏តូចសាមញ្ញមួយប៉ុណ្ណោះ។ ផ្លូវដ៏តូចរបស់នាងខ្ញុំជា របៀបទុកចិត្តរបស់ព្រះជាម្ចាស់ និងធ្វើជីវិតទាំងស្រុងទៅលើព្រះជានិច្ច។ នាងខ្ញុំតូចពេក ដើរតាមផ្លូវដ៏លំបាកនៃសុក្រិតភាពផ្សេងមិនបានទេ ដូចជាសូត្រធម៌ច្រើន និងយូរ ឬក៏ធ្វើការច្រន់ៗជាដើម។ ដូច្នេះនាងខ្ញុំចង់រកផ្លូវដ៏តូចមួយ ហើយយ៉ាងខ្លី និងត្រង់ដើម្បីទៅកាន់ស្ថានបរមសុខ។ ម៉្យាងទៀតផ្លូវដ៏តូចនេះជាផ្លូវថ្មី។ ពីដើមគេឡើងទៅលើផ្ទះតាមកាំជណ្តើរ រីឯសព្វថ្ងៃនេះគេមានជណ្តើរយន្ត ហើយនាងខ្ញុំចង់ស្វែងរកជណ្តើរយន្ត ទៅកាន់ព្រះយេស៊ូ ឲ្យបានឆាប់រហ័សពីព្រោះនាងខ្ញុំ គ្មានកំលាំងឡើងតាមកាំជណ្តើរលំបាកនៃសុក្រិតភាពនោះទេ!»។ នាងយល់ថា៖ «ព្រះជាម្ចាស់ឲ្យនាងសំដែង



សេចក្តីស្រឡាញ់ ក្នុងគ្រប់កិច្ចការប្រចាំថ្ងៃ នាងខ្ញុំអត់ចេះអធិដ្ឋាន ឬពេលនាងខ្ញុំមាន ដែលនាងខ្ញុំប្រព្រឹត្ត។ កិច្ចការតូចនោះធ្វើ ចិត្តមិនធ្វើអ្វីសោះ ក៏ដូចជាពេលនាងខ្ញុំគិត ឲ្យព្រះយេស៊ូ មានព្រះហឫទ័យរីករាយ»។ តែពីធុញទ្រាន់ចង់រករឿងគេ គឺនៅពេល នាងថ្វាយខ្លួនទៅលើធម៌មេត្តាករុណាដ៏លើ នោះនាង ដែលនាងខ្ញុំស្វែងរកឱកាស ដើម្បីធ្វើផ្ទុយពីអារម្មណ៍នោះ ខ្ញុំខ្ញុំញញឹម ដាក់អ្នក ដែលខ្ញុំមិនសូវចូលចិត្ត។ ខ្ញុំជឿថា ៖ការឈ្នះទឹកចិត្តដ៏តូចតាច នេះពិតជាព្រះ យេស៊ូ មានព្រះហឫទ័យរីករាយជាងការ ថ្វាយចក្រភពទាំងទៅលើព្រះអង្គ ឬជាង ការថ្វាយខ្លួន ក្នុងនាមជាមរណសក្សីទៅ ទៀត»។ ដ្បិតនៅសម័យនោះក្នុងអារាម ការមែលគេតែងតែគិតថា(តលេខក្រោយ)

ពិធីលាងដើមជាការបំរើគ្នាទៅវិញទៅមក

ដោយ: អាន ឬទ្ធីរដ្ឋ

ជារៀងរាល់ឆ្នាំពិធីលាងដើមនៅ តែប្រារព្ធនៅក្នុងព្រះសហគមន៍ កាតូលិក ទូទាំងពិភពលោក។ ក្នុងពិធីបុណ្យនេះ បានបញ្ជាក់អំពីការបន្ទាប់ខ្លួនបំរើគ្នាទៅវិញ ទៅមក ដោយយកព្រះយេស៊ូធ្វើជាគំរូក្នុង ការរស់នៅប្រចាំថ្ងៃ ព្រោះព្រះអង្គបាន បន្ទាប់ខ្លួនលាងដើមអោយក្រុមសាវ័ក។



Photo: An Rithyath

ក្នុងគ្រឹស្តសាសនានៅថ្ងៃទី០៥ ខែមេសា ជារៀងរាល់ឆ្នាំតែងតែប្រារព្ធពិធីមួយ គឺពិធី លាងដើម។ ពិធីលាងដើមនោះមានន័យថា យើងទាំងអស់គ្នាត្រូវការបន្ទាប់ខ្លួន បំរើគ្នា ហើយនេះជាកិច្ចការដ៏អស្ចារ្យ របស់យើង ម្នាក់ៗនៅពេលយើងបំរើគេ ហើយយើង ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក តាមគំរូ របស់ព្រះយេស៊ូគ្រីស្ត។ ក្នុងពិធីនោះដែរ មានលោកបូជាចារ្យ គូតេត ជាអ្នកថ្វាយ អភិបូជា ព្រមទាំងមានសាវ័កទាំង ១២នាក់ និងមានបងប្អូនគ្រីស្តបរិស័ទជាច្រើនកុះករ ដែលបានចូលរួមក្នុងពិធីនោះផងដែរ។ ពិធី លាងដើមនេះ ប្រព្រឹត្តនៅព្រះសហគមន៍ កាតូលិកបាត់ដំបង វេលាម៉ោង៥:០០នាទី ល្ងាចនៅខាងមុខព្រះវិហារ ក្បែរអណ្តូង ទឹក។ គ្រីស្តបរិស័ទបានចាត់ទុកពិធីនេះ សំខាន់សំរាប់ពួកគាត់ ព្រោះព្រះយេស៊ូ បានធ្វើជាគំរូដ៏ល្អមួយ ដល់គ្រីស្តបរិស័ទ អនុវត្តន៍តាម ដោយចេះបំរើគ្នា ស្រលាញ់ គ្នា លើកលែងទោសអោយគ្នាទៅវិញទៅ

មក និងរួមគ្នាដើម្បីបំរើព្រះសហគមន៍។ ដែរថា “ខ្ញុំមានជំនឿថានៅពេលនេះ ខ្ញុំ ក្នុងគណៈពេលនោះដែរ លោកបូជាចារ្យ គូតេត បានបកស្រាយព្រះបន្ទូលថា “ក្នុង ពេលសាវ័កនៅជាមួយព្រះយេស៊ូ កាល ថ្ងៃនោះជាបុណ្យ អភិបូជាលើកដំបូង របស់ព្រះយេស៊ូ ជាមួយក្រុមសាវ័ក ជឿលើព្រះយេស៊ូ ថាព្រះអង្គបានតាមថែ រក្សា និងការពារខ្ញុំនិច្ច”។ សូមបញ្ជាក់ថា ការយាមព្រះកាយ នាពេលយប់ក្នុងពិធី ទៀតថា “ក្នុងថ្ងៃនោះគឺ ជាបុណ្យតែងតាំង បុណ្យនោះមានន័យថា “នៅក្នុងថ្ងៃព្រះ យេស៊ូជាប់នៅលើឈើឆ្កាង ព្រះអង្គបាន គង់នៅតែម្នាក់ឯង ហេតុនេះហើយបានជា យើង ត្រូវការយាមព្រះកាយព្រះអង្គ ដើម្បី នៅក្បែរព្រះអង្គ នាពេលព្រះអង្គ សោយ យេស៊ូ អោយក្រុមសាវ័ក យាមព្រះកាយ ទីវង្គតនៅលើឈើឆ្កាង។ កម្មវិធីនេះបាន បញ្ចប់ដោយល្អប្រសើរ ដោយបងប្អូនគ្រីស្ត បរិស័ទ ចេះបន្ទាប់ខ្លួនបំរើគ្នាទៅវិញទៅ មក និងចេះរួមគ្នាអធិដ្ឋាន រិះគិតអំពី ការ រងទុក្ខលំបាករបស់ព្រះយេស៊ូ ដែលរំដោះ បាបមនុស្សទាំងអស់លើពិភពលោក។

ការសំណាក់ធម៌ធ្វើឱ្យយើងចេះអធិដ្ឋាន

Photo: Moy samet



ដោយ: មួយ សាម៉េត

កាលពីថ្ងៃទី៤ ទី៥ ខែមេសា ឆ្នាំ២០១២ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង មានការសំណាក់ធម៌ក្នុង ដែលមាន ការណែនាំពីបងស្រី លក្ខិណា លោកបូជា ចារ្យ គូតេត និងលោកគ្រូអ្នកគ្រូ ដែល មើលការខុសត្រូវ និងការចូលរួមរបស់ ក្មេងៗប្រមាណ ៥៧នាក់។ ការសំណាក់ ធម៌នេះធ្វើឡើងក្នុងគោលបំណង ចង់ឲ្យ ក្មេងៗ បានស្គាល់ព្រះជាម្ចាស់កាន់តែ ច្បាស់ និងមានបទពិសោធន៍ក្នុងការអធិ ដ្ឋាន។ ក្នុងផ្នែកអប់រំជំនឿនេះបងស្រី លក្ខិណា ដែលជាប្រធានរបស់សាលាដុន បូស្កូ ជ្រៃកោង បានមានប្រសាសន៍ថា “នេះជាលើកទីមួយហើយ ដែលបាន បង្កើតអោយមានការសំណាក់ធម៌សម្រាប់ កូនក្មេងក្នុងរយៈ ៤ឆ្នាំ ដែលខ្ញុំមករស់នៅ ទីនេះ”។ ហើយក្នុងនោះក៏មានការជួយ ជ្រោមជ្រែងពីលោកឪពុក គូតេត ព្រមទាំង លោកគ្រូ អ្នកគ្រូអប់រំជំនឿ ដែលបាន

ជួយមើលការខុសត្រូវ លើក្មេងៗទាំងនោះ ដែរទើបការរៀបចំនេះ មានដំណើរការ យ៉ាងល្អប្រសើរ”។ បងស្រីបានបន្តទៀត ថា “ប្រសិនបើការសំណាក់ធម៌នេះកាន់តែ ល្អខ្ពុំគិតថា នឹងរៀបចំអោយមានការ សំណាក់ធម៌បាន បីដងក្នុងមួយឆ្នាំ ហើយ ខ្ញុំ នឹងរៀបចំអោយមាននៅចុងឆ្នាំបន្ទាប់ពី សិស្សបានបញ្ចប់ការសិក្សាអប់រំជំនឿ និង មានការសំណាក់ធម៌នេះម្តងទៀត”។ ក្នុង ថ្ងៃបន្ទាប់ពីការសំណាក់ធម៌ ពេលយប់រួច មកនៅព្រឹកថ្ងៃទីពីរ នៃការសំណាក់ធម៌ របស់កូនក្មេង នាពេលព្រឹកព្រលឹមនៅក្នុង ព្រះវិហារ មានការអធិដ្ឋាន និងលុតដង្ហង់ ក្នុងរដូវបុណ្យចំលង ដែលព្រះយេស៊ូ រង ទុក្ខលំបាក ទៅតាមដំណាក់នីមួយៗ។ ក្នុង នោះដែរបងស្រី លក្ខិណា បានមាន ប្រសាសន៍នាថ្ងៃទីពីរ ដែលបញ្ជាក់អត្ថន័យ នៃការអធិដ្ឋានពេលព្រឹកព្រលឹមថា “នេះ ជាការរៀបចំយ៉ាងពិសេស ដែលពីមុនមក ពុំធ្លាប់មានសម្រាប់កូនក្មេង ដែរពួកគេធ្លាប់

តែលុតដង្ហង់នៅតាមផ្លូវ។ ហើយនេះក៏ជា អារម្មណ៍ប្លែកសម្រាប់ពួកគេដែរ ក្នុងការ អធិដ្ឋានដោយមានភ្លេងកំដរ និងរូបភាពឲ្យ ពួកគេបានឃើញ ពីក្តីទុក្ខលំបាករបស់ព្រះ យេស៊ូ។ ទាំងអស់នេះជាការចាប់អារម្មណ៍ សម្រាប់ក្មេងៗណាស់ ដល់ការអធិដ្ឋាន របស់ពួកគេ នេះបើតាមការសាកសួររបស់ ខ្ញុំ”។ ក្នុងនោះក៏មានការគូសរូបដែលជារូប ភាពព្រះយេស៊ូ និងការលេងល្បែងកំសាន្ត សម្រាប់ក្មេងៗ នឹងមានការវាយតម្លៃក្នុង ការសំណាក់ធម៌នេះផងដែរ។ ប្អូនស្រីកូន ផារី ជាសិស្សអប់រំជំនឿ បាននិយាយថ្លែង អំណរគុណក្នុងពេលនោះថា “ខ្ញុំសូមអរ គុណលោកឪពុក គូតេត បងស្រី និង លោកគ្រូ អ្នកគ្រូ ដែលបានរៀបចំអោយ មានសំណាក់ធម៌នេះឡើង។ ខ្ញុំមានចិត្ត សប្បាយរីករាយណាស់ ដែលបានចូលរួម សំណាក់ធម៌នេះ ហើយក្នុងការសំណាក់ ធម៌នេះ ធ្វើអោយខ្ញុំចេះអធិដ្ឋាន ដោយចិត្ត ស្ងៀមស្ងាត់គួបផ្សំជាមួយ បទភ្លេង រូបភាព និងការតុបតែង។ ជាចុងក្រោយនាងខ្ញុំចង់ អោយមានការសំណាក់ធម៌បែបនេះ ម្តង ទៀត”។ សំណាក់ធម៌ សម្រាប់កូនក្មេងនេះ បានបញ្ចប់ទៅដោយ ភាពសប្បាយ រីករាយ ដោយកុមារកុមារីចេះអធិដ្ឋាន អរព្រះគុណព្រះជាម្ចាស់។



បុណ្យហែរស្លឹកជាបុណ្យលើកតម្កើង ព្រះយេស៊ូ ជាព្រះបាទដាវីទ

កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង បានប្រារព្ធពិធីបុណ្យហែរស្លឹក(ហែរវ៉ាម)។ ពិធីបុណ្យនេះមានន័យថា ការលើកតម្កើងព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទ ជាវិទ យាងចូលក្រុងយេរូសាឡឹម ដោយនាសម័យព្រះយេស៊ូ គេតែងតែយកស្លឹកក្ស័ង ដូចជាស្លឹកដូង រឺស្លឹកត្នោតយកចាក់ធ្វើជាស្លឹកវ៉ាម ដើម្បីលើកតម្កើងព្រះយេស៊ូ។ ក្នុងនោះមានលោកអភិបាល គឺគេ ហ្វីកាដេដូ និងលោកបូជាចារ្យ គូតេត ជាអ្នកថ្វាយអភិបូជា។ កម្មវិធីបុណ្យនោះមានក្បួនដង្ហែរ ពីផ្ទះលោកអភិបាល គឺគេ ឆ្ពោះទៅកាន់ព្រះវិហារ ដើម្បីថ្វាយអភិបូជា ជាមួយគ្រីស្ទបរិស័ទយ៉ាងច្រើនកុះករ។ បុណ្យនេះបានប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ក្នុងសប្តាហ៍ពិសិដ្ឋ ឬរដូវអប់រំពិសេស។ លោកអភិបាល គឺគេ ហ្វីកាដេដូ ជាអភិបាលរបស់ព្រះសហគមន៍ ភូមិភាគបាត់ដំបង បាន

Photo: An RittyRath



កាលពីថ្ងៃទី០៥ ខែមេសា នាយប់ពិធីលាងជើងបានបញ្ចប់ បងប្អូនគ្រីស្ទបរិស័ទបាននាំគ្នាអធិដ្ឋាន នៅមុខព្រះកាយព្រះគ្រីស្ទ នៅក្នុងសួនកេសេម៉ានី។ នៅពេលយប់ក៏មានក្រុមគ្រួសារ និងយុវជន បានស្នាក់នៅក្នុងព្រះវិហារដើម្បី យាមព្រះកាយ និងមានការសូត្រធម៌ នៅមុខព្រះកាយដែលតាំងនៅក្នុងសួននោះផងដែរ។ ទាំងនេះបង្ហាញថាបងប្អូនមានជំនឿយ៉ាងរឹងមាំទៅព្រះយេស៊ូ ដែរព្រះអង្គហ៊ានលះបង់ជីវិត ដើម្បីសង្គ្រោះ

Photo: An RittyRath



ក្នុងរយៈពេលបីថ្ងៃនៃធម្មទេសនា និងសំណាក់ធម៌សម្រាប់បងប្អូនគ្រីស្ទបរិស័ទ បានធ្វើឡើងនៅក្នុងរដូវបុណ្យចម្លង។ ក្នុងនោះនាថ្ងៃទីមួយ លោកបូជាចារ្យ គូតេត បានធ្វើធម្មទេសនាអំពី "ជំនឿ" ចំនែកឯថ្ងៃទីពីរ លោកបានធ្វើធម្មទេសនាអំពី "សេចក្តីសង្ឃឹម" រីឯថ្ងៃទីបីជាថ្ងៃចុងក្រោយនៃធម្មទេសនា និងសំណាក់ធម៌របស់បងប្អូនជាគ្រីស្ទបរិស័ទ លោកឪពុកធ្វើធម្មទេសនា អំពី "សេចក្តីស្រឡាញ់"។ ក្នុងរយៈពេលបីថ្ងៃនេះ គឺចង់បង្ហាញឲ្យបងប្អូនគ្រីស្ទបរិស័ទស្វែងយល់ និងរិះគិតពីព្រះយេស៊ូ។



Photo: An RittyRath



រីករាយបុណ្យចូលឆ្នាំថ្មី
 ឆ្នាំចាស់បានកន្លងផុតទៅ ឆ្នាំសំនួរឆ្នាំថ្មីចូលមកដល់ ដោយការទទួលពរជ័យសេរីមង្គលគ្រប់ក្រុមគ្រួសារ។ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២ នៅព្រះសហគមន៍កាតូលិកបាត់ដំបង បានរៀបចំអបអរសាទរថ្ងៃចូលឆ្នាំថ្មី។ ក្នុងថ្ងៃនោះដែរ ក៏មានបងប្អូនគ្រីស្ទបរិស័ទជាច្រើនបានចូលរួម និងមានអាហារផ្លែឈើ រួមនឹងភេសជ្ជៈ យកមកជូនដល់លោកបូជាចារ្យ ដោយភាពសប្បាយរីករាយ និងមានការញញឹម។

ព្រះយេស៊ូមានព្រះជន្មថ្មីដំរុះឡើង



Photo: An RittyRath

កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១២ នៅព្រះសហគមន៍បាត់ដំបង បានរៀបចំបុណ្យ ព្រះយេស៊ូថ្មីដំរុះឡើងយ៉ាងឱឡារិក។ ពិធីបុណ្យនេះបានរៀបចំឡើង ដើម្បីអោយគ្រីស្ទបរិស័ទបានស្វែងយល់ពីទុក្ខលំបាករបស់ព្រះយេស៊ូ ហើយនិងព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ដើម្បីមកសង្គ្រោះមនុស្សលោក។ ក្នុងអភិបូជានេះមានលោកបូជាចារ្យ គូតេត បងប្រុស បងស្រី ព្រមទាំងបងប្អូនគ្រីស្ទបរិស័ទជាច្រើនកុះករ បានចូលរួមក្នុងបុណ្យនេះផងដែរ។ ក្នុងបុណ្យ ព្រះយេស៊ូមានព្រះជន្មថ្មីដំរុះឡើងនេះ មានការប្រារព្ធពិធីពីរគឺទីមួយមានព្រះទឹកព្រះពរលើភ្នែកភ្លើង នៅខាងមុខព្រះវិហារតូច ដើម្បីទទួលបានភ្លើងថ្មី និងទីពីរមានការប្រសិទ្ធពរលើទឹក ព្រោះទឹកជាប្រភពផ្តល់នូវជីវិតថ្មី។ បន្ទាប់ពីអភិបូជាចប់ បងប្អូនគ្រីស្ទបរិស័ទតែងតែយកផ្ទះ និងទឹក ដែលលោកបូជាចារ្យប្រសិទ្ធពរនោះយកទៅក្នុងផ្ទះ ដើម្បីទទួលបាននូវសេចក្តីសុខក្នុងក្រុមគ្រួសារ។ នាបុណ្យនោះដែលព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនចំនួន៤៤នាក់ អោយទទួលពិធីជ្រមុជទឹកក្នុងឱកាសនោះផងដែរ។ ខណៈពេលនោះដែរលោកបូជាចារ្យ បានមានប្រសាសន៍ក្នុងការបកស្រាយព្រះគម្ពីរថា "ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញមិនមានន័យថា ព្រះអង្គចាប់ជាតិជាថ្មីទេ ប៉ុន្តែមានន័យថា ព្រះជាម្ចាស់បានលើកព្រះយេស៊ូឡើង អោយគង់នៅជាមួយព្រះអង្គ ហើយព្រះយេស៊ូមានជីវិតថ្មីពោរពេញដោយព្រះវិញ្ញាណ និងពោរពេញដោយសិរីរុងរឿង ដែលជាព្រះជន្មផ្ទាល់របស់ព្រះម្ចាស់"។ បុណ្យនេះបានបញ្ចប់ទៅដោយល្អប្រសើរ ដោយជំនឿរបស់គ្រីស្ទបរិស័ទ ទៅលើព្រះយេស៊ូគ្រីស្ទជាព្រះសង្គ្រោះមនុស្សលោក។